

Alert.seattle.gov/poweroutage

(ការជូនដំណឹង.seattle.រដ្ឋាភិបាល/កង្វះខាតថាមពលអគ្គិសនី)

ការណ៍ពិត ៖ នាពេលបច្ចុប្បន្ននេះ កង្វះខាតថាមពលអគ្គិសនី ជាច្រើនកន្លែង កំពុងប៉ះពាល់ដល់ តំបន់ Seattle ។ ការស្តារប្រព័ន្ធឡើងវិញ ក្នុងលក្ខណៈពេញលេញ អាចប្រើពេលបួនប្រាំថ្ងៃ ។
ការដាច់ចរន្តអគ្គិសនី មានទំនោរកើតមានឡើងច្រើន (Rolling outages) ដើម្បីរក្សាតុល្យភាព ចំពោះ តម្រូវការដែលមានស្រាប់ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

អ្វីដែលត្រូវធ្វើ ៖

- ប្រើប្រាស់ភ្លើងបញ្ចាំង (flashlights) ភ្លើងបំពង់ទឹកបំភ្លឺ (light sticks) ចង្កៀងបំភ្លឺប្រើថ្ម ដើម្បីផ្តល់ពន្លឺ នៅពេលមានអាសន្ន ។ កុំប្រើភ្លើងទៀន ដោយសារវាមានហានិភ័យអគ្គិភ័យខ្ពស់ ។
- កុំប្រើប្រាស់ម៉ាស៊ីនកំដៅប្រើប្រេងកាត ចង្កៀងបំភ្លឺប្រើហ្គាស ចង្ក្រានប្រើហ្គាស ឬម៉ាស៊ីនភ្លើងនៅក្នុងផ្ទះ – នេះបង្កឱ្យមានការពុលពីសារធាតុកាបូនមូល្យាអុកស៊ីត ។
- ដកខុយកុំព្យូទ័រ និងបរិក្ខារងាយរងផលប៉ះពាល់ផ្សេងទៀត ដើម្បីការពារមិនឱ្យមានករណីចរន្តបុកឡើង នៅពេលមានចរន្តអគ្គិសនីវិញ ។
- រក្សាទ្វារទូទឹកកក និងម៉ាស៊ីនបង្ហូរ ឱ្យបិទជិត ដើម្បីកុំឱ្យខូចអាហារ ។
- អភិរក្សទឹក ជាពិសេស ប្រសិនបើលោកអ្នកប្រើប្រាស់ទឹកអណ្តូង ។
- ស្តាប់វិទ្យុ ដើម្បីទទួលបានបច្ចុប្បន្នភាព ពីព័ត៌មានស្តីពីគ្រោះអាសន្ន ។
- **ប្រសិនបើលោកអ្នកស្គាល់បុគ្គលដែលមិនអាច យល់ មើលឃើញ ឬជំងឺ**
អំពីសារនេះបានទេសូមជួយប្រាប់ពួកគេផង ។

តំណបណ្តាញដែលមានប្រយោជន៍ ៖

- <http://www.seattle.gov/light/sysstat/>
- <http://www.seattle.gov/emergency-management/what-if/hazards/power-outages>
- <http://www.doh.wa.gov/Emergencies/EmergencyPreparednessandResponse/Factsheets/PowerOutages>
- <http://www.doh.wa.gov/Emergencies/EmergencyPreparednessandResponse/Factsheets/GeneratorUseDuringaPowerOutage>

<http://www.ready.gov/blackouts>